



វិធីគុណនិងថែករង្វាស់ទម្ងន់

ក. វិធីគុណរង្វាស់ទម្ងន់

$$4\text{kg } 35\text{g} \times 3 = \boxed{} \text{ kg}$$

$$\begin{array}{r} 1 \\ 4\text{kg } 35\text{g} \\ \times \quad 3 \\ \hline 12\text{kg } 105\text{g} \end{array}$$

$$1\text{g} = \frac{1}{1000}\text{kg}$$

$$105\text{g} = 105 \times \frac{1}{1000}\text{kg} = 0.105\text{kg}$$



$$12\text{kg } 105\text{g} = 12\text{kg} + 105\text{g} = 12\text{ kg} + 0.105\text{kg} = 12.105\text{kg}$$

$$\text{ដូចនេះ } 4\text{kg } 35\text{g} \times 3 = 12.105 \text{ kg} \text{ ។}$$

ខ. វិធីថែករង្វាស់ទម្ងន់

$$5\text{kg } 700\text{g} \div 6 = \boxed{} \text{ g}$$

$$= 5000\text{g} + 700\text{g} = 5700\text{g}$$

$$\begin{array}{r} 5700 \mid 6 \\ - 54 \downarrow \\ \hline 030 \\ - 30 \\ \hline 00 \\ - 00 \\ \hline 00 \\ - 00 \\ \hline 0 \end{array}$$

$$1\text{kg} = 1000\text{g}$$

$$5\text{kg} = 5 \times 1000 = 5000\text{g}$$



$$\text{ដូចនេះ } 5\text{kg } 700\text{g} \div 6 = 950\text{g} \text{ ។}$$



លំហាត់

ចូរបំពេញលេខក្នុង ខាងក្រោម :

ក. $51\text{kg} \times 3 = \boxed{} \text{ kg}$

ខ. $0.73\text{kg} \times 6 = \boxed{} \text{ kg}$

គ. $5\text{kg } 15\text{g} \times 4 = \boxed{} \text{ kg}$

ឃ. $647\text{kg } 24\text{g} \times 7 = \boxed{} \text{ kg}$

ង. $81\text{kg } 15\text{g} \div 10 = \boxed{} \text{ kg}$

ច. $87\text{kg} \div 9 = \boxed{} \text{ kg} \text{ ។}$